



**ក្រសួងមុខងារសាធារណៈ**  
**សន្និបាតបូកសរុបលទ្ធផលប្រាំឆ្នាំស្តីពីការងារអធិការកិច្ច**  
**និងទិសដៅបន្តរបស់អគ្គាធិការរដ្ឋបាល**

**ស**

**ឯកឧត្តម បាវ៉ា វណ្ណ័ អគ្គាធិការ ក្រសួងមុខងារសាធារណៈ**  
**ថ្ងៃទី២៨ -២៩ ខែមីនា ឆ្នាំ២០១៨**

អង្គការសហប្រជាជាតិ  
ទ្រង់... លើក ឆ្នាំ២០១៨ ឆ្នាំទី១... លើក ឆ្នាំ២០១៨



ក្រសួងមុខងារសាធារណៈ  
អគ្គាធិការរដ្ឋាន

# ហតិកា

១. សេចក្តីផ្តើម
២. ភារកិច្ច
៣. បេសសម្ព័ន្ធ
៤. លទ្ធផលសម្រេចបាន
៥. បញ្ហាប្រឈម
៦. សំណូមពរ
៧. សេចក្តីសន្និដ្ឋាន
៨. ទិសដៅការងារបន្តឆ្នាំ២០១៨-២០២០

# ១. សេចក្តីផ្តើម

អគ្គាធិការដ្ឋានជាសេនាធិការផ្ទាល់របស់ក្រសួង។ បានពង្រឹងប្រសិទ្ធភាពក្នុងការធ្វើអធិការកិច្ចតាមដាននិងត្រួតពិនិត្យលើការអនុវត្តលិខិតបទដ្ឋាន គតិយុត្តិធម៌ រួមមាន ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ សារាចរ សារាចរណែនាំ សេចក្តីសម្រេចនានា ដល់គ្រប់ក្រសួងស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ ធ្វើអធិការកិច្ចលើវិវាទពាក់ព័ន្ធនឹងមុខងារសាធារណៈ ធ្វើការសន្និដ្ឋាននិងវាយតម្លៃចំពោះការងារ ដែលក្រសួង/ស្ថាប័នដែលបានអនុវត្ត។

## ២. ភារកិច្ច

### អគ្គាធិការដ្ឋានមានភារកិច្ចដូចខាងក្រោម៖

- ធ្វើអធិការកិច្ចដើម្បីប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងមុខងារសាធារណៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- ត្រួតពិនិត្យរដ្ឋបាលស្តីពីការគ្រប់គ្រងមន្ត្រីរាជការលើការគោរពនូវរាល់នីតិវិធីអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ
- ធ្វើអធិការកិច្ចលើវិវាទពាក់ព័ន្ធនឹងមុខងារសាធារណៈ
- ផ្តល់យោបល់ដល់ប្រធានអង្គភាពរដ្ឋបាលនៃក្រសួង/ស្ថាប័ន លើ បញ្ហាគ្រប់គ្រងធនធានមនុស្សរបស់រដ្ឋ ក្នុងករណីដែលមានការខ្វះខាតក្នុងការអនុវត្តគោលការណ៍

## ២. ភារកិច្ច (ត)

### អគ្គាធិការដ្ឋានមានភារកិច្ចដូចខាងក្រោម៖

---

- បំពេញភារកិច្ចអធិការកិច្ចផ្សេងទៀតដែលរដ្ឋមន្ត្រីប្រគល់ឲ្យ
- រាយការណ៍អំពីលទ្ធផលនៃការធ្វើអធិការកិច្ចជូនរដ្ឋមន្ត្រី
- បំពេញភារកិច្ចផ្សេងទៀតតាមការកំណត់របស់ថ្នាក់ដឹកនាំក្រសួង។

# ចេនាសម្ព័ន្ធ

អគ្គាធិការ



អគ្គាធិការរង



អធិការ



ការិយាល័យ

រដ្ឋបាល



ការិយាល័យ

អធិការកិច្ចមុខងារសាធារណៈ



ការិយាល័យ

អធិការកិច្ចរ.បាលនិងហិ/វត្ថុ

## ៤. លទ្ធផលសម្រេចបាន

- ធ្វើអធិការកិច្ច និងដោះស្រាយពាក់ព័ន្ធនិងវិវាទមុខងារសាធារណៈបាន ចំនួន១៧ករណី
- អធិការកិច្ចលើមន្ត្រីរាជការដែលមានក្របខណ្ឌពីរកន្លែង និងបើកបៀវត្សពីរកន្លែង នៅតាមអង្គភាពនានាបានចំនួន៦១ករណី និងបានរកឃើញបានបើកបៀវត្ស លើសចំនួន៥១០.៦២៨.២៣៤រៀល និងបានបង្វែរចូលរតនាគារខេត្តរួចរាល់ ចំនួន២៥៣.០១៤.២៥៥រៀល
- តាមដានត្រួតពិនិត្យលើការប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យាចំនួន១៧៨នាក់
- ត្រួតពិនិត្យលើការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ចំនួន២៣ក្រសួងស្ថាប័ន និង២៥រាជធានីខេត្ត។

## ៤.លទ្ធផលសម្រេចបាន(ត)

- ត្រួតពិនិត្យលើការប្រើប្រាស់គ្រូបង្រៀនខ្មែរឥស្លាមក្របខណ្ឌ និងជាប់កិច្ចសន្យាបានចំនួន១៩ខេត្ត។ គ្រូក្របខណ្ឌ១.២១៤នាក់ ស្រី២៦៧នាក់ គ្រូជាប់កិច្ចសន្យា ១៥១នាក់ ស្រី៣៨នាក់។
- ត្រួតពិនិត្យលើការប្រើប្រាស់គ្រូពេទ្យក្របខណ្ឌពិសេសបានចំនួន០៩ខេត្ត
- គ្រូពេទ្យក្របខណ្ឌសរុបចំនួន១.០៩៦នាក់។
- បាននឹងកំពុងរៀបចំសេចក្តីព្រាងគោលការណ៍ និងនីតិវិធីអធិការកិច្ចមុខងារសាធារណៈ



# ៤.លទ្ធផលសម្រេចបាន(ត)

- បានចាត់បញ្ជូនថ្នាក់ដឹកនាំ និងមន្ត្រីអគ្គាធិការរដ្ឋាន ចូលរួមវគ្គបណ្តុះបណ្តាលក្នុងប្រទេសចំនួន១៨នាក់និងវគ្គអធិការកិច្ចនៅក្រៅប្រទេសចំនួន០៧នាក់



សិក្ខាកាមចំនាតមួយស្ថានទូតខ្មែរ  
នៅខាងមុខសាលា  
ឆ្នាំ២០១៦

វគ្គបណ្តុះបណ្តាលអធិការកិច្ច  
នៅប្រទេសវៀតណាម  
ឆ្នាំ២០១៦



## ៥. បញ្ហាប្រឈម

---

-ធនធានមនុស្សនៅមានកម្រិត៖

- ចំណេះដឹង (អធិការកិច្ច ការគ្រប់គ្រងរដ្ឋបាលសាធារណៈ ភាពជាអ្នកដឹកនាំ និងគ្រប់គ្រង )
- អាកប្បកិរិយា ( ការទទួលខុសត្រូវ ការចូលរួមប្រកបដោយឆន្ទៈ មនសិការ វិជ្ជាជីវៈ និងការអភិវឌ្ឍសមត្ថភាព )

-សម្ភារៈសម្រាប់បំរើការងារនៅមិនទាន់គ្រប់គ្រាន់

-មធ្យោបាយធ្វើដំណើរក្នុងការងារអធិការកិច្ចនៅខ្វះខាត( រថយន្ត )

## ៦. សំណូមពរ

---

- ស្នើសុំបណ្តុះបណ្តាលមន្ត្រីក្នុងអង្គភាព លើជំនាញអធិការកិច្ចដើម្បីអភិវឌ្ឍសមត្ថភាព
- ផ្តល់សំភារៈឲ្យបានគ្រប់គ្រាន់សម្រាប់បំរើការងារអធិការកិច្ច
- យន្តការលើកទឹកចិត្តមន្ត្រីក្នុងអង្គភាពដែលបានរកឃើញ
- សុំកិច្ចសហការផ្តល់ព័ត៌មានពាក់ព័ន្ធពីគ្រប់អង្គភាពក្នុងក្រសួង
- មធ្យោបាយធ្វើដំណើរសម្រាប់ការងារចុះអធិការកិច្ច( រថយន្ត )

# ៧. ទិសដៅការងារបន្តសម្រាប់ឆ្នាំ២០១៨-២០២០

ធ្វើអធិការកិច្ចដើម្បីប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងមុខងារសាធារណៈ  
ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

**គ្រួសារពិភពលោក  
និងវាយតម្លៃ**

-លើការអនុវត្ត លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍នានា  
របស់រាជរដ្ឋាភិបាល។

-លើការគ្រប់គ្រង និងការប្រើប្រាស់មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ច  
សន្យា ពលករអណ្តែត។

# ៨. សន្និដ្ឋាន

រយៈពេលប្រាំឆ្នាំកន្លងទៅ ដោយមានការចង្អុលបង្ហាញ ប្រកបដោយ ភាពវៃឆ្លាត របស់ឯកឧត្តមកិត្តិបណ្ឌិត **ពេជ្រ ម៉ុនធិន** រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ អគ្គាធិការដ្ឋានបានបំពេញការងារ និងសម្រេចបានលទ្ធផលគួរជា ទីមោទនៈតាមលទ្ធភាពនិងធនធានរបស់ខ្លួន។ លទ្ធផលនេះបានឆ្លុះបញ្ចាំង និងឆ្លើយតបទៅនឹងផលប្រយោជន៍របស់មន្ត្រីរាជការ ក៏ដូចជាផលប្រយោជន៍ របស់ក្រសួង/ស្ថាប័ន។ អគ្គាធិការដ្ឋាននឹងបន្តអនុវត្តការងារទៅតាមផែនការ សកម្មភាពប្រចាំឆ្នាំរបស់ខ្លួន និងបំពេញភារកិច្ចផ្សេងទៀតដែលថ្នាក់ដឹកនាំ ប្រគល់ជូន។

# ស្រុកអរគុណ